

ដំណោះស្រាយ នយោបាយ ?

ដំណោះស្រាយ នយោបាយ ?

ជំរឿន របស់ សាធារណរដ្ឋខ្មែរ



រូបថត លោក លន់ នល់ ចាកចេញ ពី កម្ពុជា នៅថ្ងៃ ទី១ មេសា ឆ្នាំ ១៩៧៥

សរសេរ ដោយ ឧប សៅ សង្ហា

គ្មានក្បាសិទ្ធិ

ដំណោះស្រាយ ឧបសគ្គ ?

មាតិកា

សេចក្តីផ្តើម.....	3
កិច្ចព្រមព្រៀងសន្តិភាព.....	5
ករណី នៅ យៀកណាម.....	5
ករណី នៅស្រុកខ្មែរ.....	8
គោលជំហរ នៃ សាធារណរដ្ឋខ្មែរ.....	12
ឧបសគ្គ.....	31

ដំណោះស្រាយ នយោបាយ ?

គោលជំហរ នៃ សាធារណរដ្ឋខ្មែរ

ដើម្បី ឆ្លើយតបនឹង សម្តេច សីហនុ ដែល បាន ថ្លែង ពី ទីក្រុង ប៉េកាំង ថា ព្រះអង្គ មិន ចរចា ជាដាច់ខាត ជាមួយ លោក លន់ នល់, នៅថ្ងៃ ទី៨ មករា ឆ្នាំ ១៩៧៣ លោក លន់ នល់ ប្រកាស ថា សាធារណរដ្ឋខ្មែរ ក៏គ្មាន ចេតនា នឹងចរចា ជាមួយ សម្តេច សីហនុ នោះដែរ។ ដំណូរ នៃ វចិសង្គ្រាម នេះ វា ជា សង្គ្រាម ចិត្តសាស្ត្រ ជា ធម្មតា ដើម្បី ពង្រឹង ទឹកចិត្ត ជំរុំ របស់ខ្លួន រៀងៗខ្លួន នៅក្នុង ការចរចា រវាង សហរដ្ឋអាមេរិក ជាមួយ យួនខាងជើង។ ប៉ុន្តែ នៅថ្ងៃ ទី២៧ លោក ថ្លែង ជា ថ្មី ដើម្បី សម្របនឹង ការចុះហត្ថលេខា កិច្ចព្រមព្រៀង បញ្ឈប់ ការបាញ់ គ្នា នៅ យៀកណាមខាងត្បូង រវាង កងទ័ព យួនកុម្មុយនិស្ត និង កងទ័ព យួនសេរី ដោយ បញ្ហាឱ្យ កងទ័ពជាតិខ្មែរ ឈប់ធ្វើ សកម្មភាពសឹក នៅ ស្រុកខ្មែរ ដើម្បី បើក លទ្ធភាព ឱ្យ កងទ័ព យួនកុម្មុយនិស្ត ដកចេញ ពី ទឹកដីខ្មែរ តាម ការអនុលោម នៃ កិច្ចព្រមព្រៀងនោះ។ តែ សេចក្តីថ្លែងការណ៍ ជា ឯកតោ ភាគី នោះ មិនត្រូវបាន ពួកយួនកុម្មុយនិស្ត ប្រតិបត្តិ តាមនោះឡើយ។ ទោះបី គ្មាន សញ្ញា វិជ្ជមាន ពីសំណាក់ ពួកយួនកុម្មុយនិស្ត ក៏ រដ្ឋាភិបាល នៃ សាធារណរដ្ឋខ្មែរ បញ្ញត្តិ ឱ្យធ្វើបុណ្យ អបអរសាទរ ដល់ សន្តិភាព អស់រយៈពេល ៣ថ្ងៃ។

ដំណោះស្រាយ នយោបាយ ?

ទី១៤ តុលា លោក ដាក់ពាក្យ លាលែងពីតំណែង រដ្ឋមន្ត្រីទី១, តែ លោក លន់ នល់ បដិសេធ ដោយ សន្យា ថា លោក នឹងជួយ គ្រប់មធ្យោបាយ។ ដូច្នោះឯង លោក អ៊ុន តាំ រៀបចំ បង្កើត រដ្ឋាភិបាល ថ្មីមួយ ដែល នៅក្នុងនោះ មាន ការចូលរួម ពីសំណាក់ មេដឹកនាំ គណបក្ស នយោបាយ ធំៗ ដូចយ៉ាង លោក ហង្ស ធុន ហាក់ ជា ឧបទ័្ទ រដ្ឋមន្ត្រីទី១ ទទួលបន្ទុក ក្រសួង កិច្ចការ ទំនាក់ទំនង ជាមួយ សហសភា និង ការសម្របសម្រួល នៃ នាយកដ្ឋាន នៃ សន្តិភាព, វប្បធម៌ និង សង្គមកិច្ច, លោក ឧប ភឹម អាង ជា ឧបទ័្ទ រដ្ឋមន្ត្រីទី១ ទទួលបន្ទុក ក្រសួង សាធារណការ និង ការសម្របសម្រួល នៃ នាយកដ្ឋាន នៃ ការ អភិវឌ្ឍ សហគមន៍, ទូរគមនាគមន៍ និង ទេសចរណ៍។ រដ្ឋាភិបាល ទី២ ដឹកនាំ ដោយ លោក អ៊ុន តាំ ធ្វើកាយវិការ ដ៏សំខាន់ ថែមទៀត ចំពោះ សម្តេច សីហនុ គឺ អនុញ្ញាតឱ្យ មាតា របស់ ព្រះអង្គ យាង ទៅ ប្រទេសចិនប្រជាមានិត។ លើ ឆាក អន្តរជាតិ, មហាសន្និបាត នៃ អង្គការ សហប្រជាជាតិ លើក ការពិនិត្យ នៃ ការទាមទារ អាសនៈ តំណាង ខ្មែរ ពី សំណាក់ រាជរដ្ឋាភិបាល និរទេស ដឹកនាំ ដោយ សម្តេច សីហនុ។ ដើម្បី គាំពារ សំណើរនោះ ឱ្យខ្លាំងក្លា សហភាពសូវៀត ប្រកាស ទទួលស្គាល់ រាជរដ្ឋាភិបាល នោះ។ ដើម្បី បើក ទីលំហ នយោបាយ ឱ្យកាន់តែ ទូលាយ ក្នុង គោលការណ៍ រក ដំណោះស្រាយ តាម សន្តិវិធី នៅ ថ្ងៃ ទី៣០ វិច្ឆិកា លោក លន់ នល់ ធ្វើការប្រកាស ជា ឧឡារិក ថា

ដំណោះស្រាយ ឧបទ្វេបទ ?

ដែល អស់លោក ទាំងនោះ បានធ្វើ ចំពោះ ប្រជាជាតិ ទោះបី សព្វថ្ងៃ ស្រុកខ្មែរ ស្ថិតនៅ ក្រោម អំណាច ចិន យួន កុម្មុយនិស្ត គឺ ជា ពលកម្មទេព ស្ថិតនៅជា ទង្វើ អមតៈ នៅក្នុង ព្រលឹង ជាតិខ្មែរ។ ក្នុងកាលឥឡូវនេះ វាសនាជាតិ វាស្ថិត នៅក្នុងដៃ កូនខ្មែរ សព្វថ្ងៃ, សួរថា តើ កូនខ្មែរ ហ៊ានតស៊ូ ដែរឬទេ ?

ដំណោះស្រាយ នយោបាយ ?

ឧបសម្ព័ន្ធ

(សុំអាន ចំនួន រេហ៍ពល និង សម្ភារៈយោធា នៃ កងទ័ពជាតិ ខ្មែរ មាន នៅពេលនោះ នៅក្នុង ឧបសម្ព័ន្ធ)។

កងទ័ពជាតិ នៅពេលនោះ មាន រេហ៍ពល ២២០.០០០ នាក់ រៀបចំ មូលដ្ឋានយោធា ដូចតទៅ :

- កងពលតូច (brigade) លេខ១ តាំងទី បញ្ជាការសឹក នៅ ទី ក្រុងភ្នំពេញ ជា កងឯកភាព បំរុង;
- កងពលតូច លេខ២ តាំងទី បញ្ជាការសឹក នៅ ក្រុងកំពង់ចាម។ ជា កងទ័ព សំខាន់ សំរាប់ ភូមិភាគយោធា លេខ២;
- កងពលតូច លេខ៣ តាំងទី បញ្ជាការ នៅទីក្រុង កំពង់សោម។ ជា កងទ័ព ធ្វើ សកម្មភាពសឹក នៅក្នុង ភូមិភាគយោធា លេខ២;
- កងពលតូច លេខ៤ តាំងទី បញ្ជាការ នៅ ទីក្រុងព្រៃវែង ស្ថិតនៅក្នុង ភូមិភាគយោធា លេខ១។ ជា កងទ័ព មាន បេសកកម្ម ពិសេស ការពារ ទន្លេ មេកុង, ខេត្ត ព្រៃវែង និង ស្រុក អ្នកលឿង;
- កងពលតូច លេខ៥ តាំងទី បញ្ជាការ នៅជាយក្រុង ភ្នំពេញ ដែល ជា កងទ័ព ផ្សំឡើង ភាគច្រើន ដោយ ខ្មែរ ឥស្លាម ហើយ ជា កងឯកភាព បំរុង។

ដំណោះស្រាយ នយោបាយ ?

- កងពលតូច លេខ៦, ជា កងឯកភាព ចល័ត ផ្សំឡើង ដោយ ខ្មែរឥស្លាម។ កងទ័ពនេះ ធ្វើ សកម្មភាពសឹក នៅ ខេត្ត កំពត និង កំពង់ចាម;
- កងពលតូច លេខ៨ បោះទ័ព នៅ ខេត្ត តាកែវ និង មាត់ជ្រូក ក្នុង ភូមិភាគយោធា លេខ២។ ពួកទាហាន ជា ពួកអ្នកស្ម័គ្រចិត្ត នៃ ខេត្ត តាកែវ និង កណ្តាល;
- កងពលតូច លេខ១០ ជា កងទ័ព ធ្វើសកម្មភាពសឹក នៅ ក្នុង ភូមិភាគយោធា លេខ៤ គឺ នៅ ខេត្ត សៀមរាប, កំពង់ធំ និង ឧត្តរមានជ័យ;
- កងពលតូច លេខ១១ ជា កងទ័ព ជំនួយ សំរាប់ ការពារ ខេត្តតាកែវ និង ផ្លូវជាតិ លេខ៥។ ពួកយុទ្ធជន ជា ពួក អ្នកស្ម័គ្រចិត្ត នៃ ខេត្ត កណ្តាល;
- កងពលតូច លេខ១២, ពួកយុទ្ធជន ជា ពួកអ្នកស្ម័គ្រចិត្ត នៃ ខេត្ត បាត់ដំបង និង សៀមរាប;
- កងពលតូច លេខ១៣ ជា កងទ័ព ធ្វើសកម្មភាពសឹក នៅ ខេត្ត កំពង់ស្ពឺ ហើយ ធ្លាប់ ធ្វើ ប្រតិបត្តិការសឹក នៅ សមរភូមិ តាកែវ-អង្គតាសោម។ ក្រោយមក ទទួល បេសកកម្ម ផ្តាច់មុខ ការពារ ផ្លូវជាតិ លេខ៤ និង ខេត្ត កំពង់ស្ពឺ;
- កងពលតូច លេខ ១៤ បោះទ័ព នៅ ស្រុក ត្រាំខ្មាវ ក្នុង ភូមិភាគយោធា ទី២។ ដើមឡើយ ជា កងឯកភាព បាញ់ យន្តហោះ។

ដំណោះស្រាយ ឧបទ្វេសាស្ត្រ ?

រួមទាំង កងទ័ព ភូមិភាគ, ចំនួន កងទ័ពជាតិខ្មែរ ទាំងអស់ មាន ២២០.០០០ នាក់។

កាំភ្លើងដៃ :

- AK 47 កាំភ្លើងនេះ គឺ ចិនប្រជាមានិត ជា អ្នកផ្តល់ឱ្យ នៅ សម័យ មុនកើតសង្គ្រាម។

ជំនួយ របស់ សហរដ្ឋអាមេរិក :

- Rifle M-16 158.155 ដើម
- Carbine Cal.30 ៨៣.៥១៥ ដើម
- Machine Gun M-60 ៨៥៩ ដើម
- Machine Gun Cazl 30 ៦.២២០ ដើម
- Grenade Laucher M-79 ២០ ៤៨១ ដើម

កាំភ្លើងធំ :

- កាំភ្លើងត្បាល់ Motar 60 mm ២ ២២០ ដើម
- កាំភ្លើងត្បាល់ Motar 81mm ៥០៣ ដើម
- Recoilless Rifle 106 mm ៣០៤ ដើម
- Howitzer 75 mm ៥៧ ដើម
- Howitzer 105 mm ២០៨ ដើម
- Howitzer 155 mm ២៤ ដើម

រថយន្ត យោធា :

ដំណោះស្រាយ ឧបករណ៍ ?

- Personnel Carrier M113 ១៨៥ គ្រឿង
- Personnel Carrier M106 ១៧ គ្រឿង
- រថយន្ត Jeep Truck ¼ utility ១២៦៤ គ្រឿង
- រថយន្តធំ Truck 2-1/2T Cargo ១៨៣៨ គ្រឿង
- រថយន្តធំ Truck 3/4T Cargo ៧៥៨ គ្រឿង
- រថយន្តធំ Truck Dum 2T et 5T ៧៦ គ្រឿង
- រថយន្តពេទ្យ 1/4T et 3/4T ៣៨០ គ្រឿង

ទូរស័ព្ទ យោធា :

- TA1 et TA312 ៩៦២៩ ប្រដាប់
- Radio AN/PRC 10 ៤៨៤៣ ប្រដាប់
- Radio AN/PRC 25 ៥០២៣ ប្រដាប់
- Radio AN/URC 46/47 ៣២០ ប្រដាប់

កប៉ាល់ទឹក សំរាប់ កងទ័ព ជើងទឹក :

- Patrol Boat River (PBR) ៦៤ គ្រឿង
- Armored Troop Carrier (ATC) ១៤ គ្រឿង
- ATC (refueler) ៣ គ្រឿង
- ATC (recharger) ១ គ្រឿង
- Command and Communication Boat (CCB) ២ គ្រឿង
- Monitor with Flamethrower ១ គ្រឿង
- Assault support Patrol (ASPB) ៤ គ្រឿង

ដំណោះស្រាយ ឧបសគ្គ ?

- Minesweeper River (MSR/MSM) ៥ គ្រឿង
- Monitor ៦ គ្រឿង
- Landing Craft Medium (LCM6) ៣០ គ្រឿង
- Landing Craft Medium (LCM8) ៥ គ្រឿង
- Combat Salvage Boat (CS8) ៥ គ្រឿង
- Landing Craft Utility (LCU/YFU) ៤ គ្រឿង
- Patrol Craft Fast (PCF) ២០ គ្រឿង
- Floting Crane (YD) ១ គ្រឿង
- Mobile Support Base (MSB) ២ គ្រឿង
- Infantry Landing Ship (LSIL/LCI) ២ គ្រឿង
- Patrol Craft (YTL) ២ គ្រឿង
- Yard Tug Light (YTL) ៣ គ្រឿង
- Drydock ១ គ្រឿង

ចំនួន កប៉ាល់ ទាំងអស់ ១៧១ គ្រឿង

យន្តហោះ សំរាប់ កងទ័ព អាកាស :

- យន្តហោះ T-28/D ៦៤ គ្រឿង
- យន្តហោះ O-1D/A ៣៧ គ្រឿង
- យន្តហោះ AU-24 ១៤ គ្រឿង
- យន្តហោះ AC-47 ១៤ គ្រឿង
- យន្តហោះ C-47 ១១ គ្រឿង
- យន្តហោះ U-1A ១ គ្រឿង

ដំណោះស្រាយ នយោបាយ ?

- យន្តហោះ C-123K ៨ គ្រឿង
- ឧទ្ធិម្ភាគចក្រ UH-1H ៣៤ គ្រឿង
- ឧទ្ធិម្ភាគចក្រ UH-1GS ១០ គ្រឿង
- យន្តហោះ Cessna T-41 ១ គ្រឿង

ចំនួន យន្តហោះ និង ឧទ្ធិម្ភាគចក្រ ទាំងអស់ ២១១ គ្រឿង។